

青春与世博同行

外语 100 句丛书



# 柬埔寨语

卢军 郑军军 钟楠 编著

# 100 句



上海外语教育出版社




青春与世博同行

外语 100 句丛书

# 柬埔寨语 100 句

卢军 郑军军 钟楠 编著

策划：上海世博会事务协调局  
共青团上海市委员会  
上海外语教育出版社



外教社

上海外语教育出版社

## 图书在版编目 (CIP) 数据

柬埔寨语 100 句 / 卢军, 郑军军, 钟楠编著.

—上海: 上海外语教育出版社, 2005

(青春与世博同行外语 100 句丛书)

ISBN 7-81095-482-2

I. 柬… II. ①卢… ②郑… ③钟… III. 柬埔寨语—口语

IV. H613.94

中国版本图书馆 CIP 数据核字 (2004) 第 121738 号

中国 2010 年上海世博会会徽使用

已获得上海世博会事务协调局准许

出版发行: 上海外语教育出版社

(上海外国语大学内) 邮编: 200083

电 话: 021-65425300 (总机)

电子邮箱: bookinfo@sflep.com.cn

网 址: <http://www.sflep.com.cn> <http://www.sflep.com>

责任编辑: 支顺福

---

印 刷: 上海长阳印刷厂

经 销: 新华书店上海发行所

开 本: 787×965 1/32 印张 7.125 字数 198 千字

版 次: 2005 年 6 月第 1 版 2005 年 6 月第 1 次印刷

印 数: 3 500 册

---

书 号: ISBN 7-81095-482-2 / G · 283

定 价: 13.00 元

本版图书如有印装质量问题, 可向本社调换

## 序

世博会素有“经济、文化、科技领域奥林匹克”之称，是全球顶级盛会之一。2002年12月3日的申博成功，是全中国人民的长久心愿和热切期盼。筹备2010年上海世博会是一项综合性很强的系统工程，需要政府和广大人民的共同努力。

中国2010年上海世博会为上海新世纪的发展提供了重要机遇：它是提高城市综合竞争力，促进全面建设小康社会，加快社会主义现代化进程的强劲动力；同时也是塑造城市精神，更新城市面貌，提升市民素质的难得契机。面对机遇，上海各行各业已经行动起来了：世博会与上海新一轮发展大讨论、世博会场馆规划设计国际研讨会、世博会会歌征集活动、在新加坡举行的“激情上海，魅力世博”主题活动、“难忘申博”征文评选活动、世博会会徽设计研讨会、世博会与上海法治化论坛、迎世博文明行动……各项筹备工作正在紧张有序地进行。

上海立志要将2010年世博会办成一届成功、精彩、难忘的世博会，要让来自世界各地的众多参展国代表在上海度过最难忘的六个月。筹备中国2010年上海世博会给上海提出了前所未有的严峻挑战：它将对城市整体实力和市民综合素质进

行一次全面检验，它要求世博会的工作人员、服务人员和广大上海市民都应该具备与外宾沟通和交流的能力。

为推广世博会“理解、沟通、欢聚、合作”的理念，围绕“城市，让生活更美好”的世博主题，响应“青春与世博同行”的时代呼唤，本着普及外语知识、增强青年人的外语表达能力、提升城市整体形象的宗旨，激励青少年刻苦学外语，时刻准备着，为举办上海世博会贡献青春和智慧，共青团上海市委与上海外语教育出版社共同策划出版了外教社“青春与世博同行”系列图书。该系列图书包括“外语100句丛书”、“外语300句丛书”、“行业交际英语系列丛书”、“外语口袋丛书”和《世博会英语会话》等，根据不同需要为新时代青年人迎接世博会学习外语提供了充足的图书资源。

希望广大青少年多读书，勤学习，抓住成才的机遇，挥洒青春的汗水，为世博会的成功举办贡献力量！

**周禹鹏**

中共上海市委常委

上海市副市长

中国2010年上海世博会执行委员会常务副主任

上海世博会事务协调局局长

# 目 录

១. អរុណសួស្តី លោក !	21
1. 早上好, 先生!	2
២. លាសិនហើយ អ្នកនាង ។	21
2. 再见, 小姐。	4
៣. សូមផ្តាំសេចក្តីសួរសុខទុក្ខរបស់ខ្ញុំចំពោះឪពុកម្តាយលោក ។	21
3. 请代我向您父母问好。	6
៤. ខ្ញុំឈ្មោះវ៉ាននា ។	21
4. 我叫威斯纳。	8
៥. ខ្ញុំជាជនជាតិចិន ។	21
5. 我是中国人。	10
៦. ខ្ញុំសូមណែនាំចិត្តមិត្តភ័ក្ត្រខ្ញុំជូនលោក ។	10
6. 我向您介绍我的朋友吉特。	12
៧. សូមស្វាគមន៍លោកដែលបានមកទីក្រុងសៀងហៃ ។	21
7. 欢迎您到上海来。	14
៨. ខ្ញុំមានសំណាងណាស់ដោយបានស្គាល់លោក ។	21
8. 我非常荣幸认识您。	16
៩. លោកចម្រើនពីស្រុកខ្មែរ ។	21
9. 杰姆先生来自柬埔寨。	18
១០. ប្អូនប្រុសខ្ញុំមានអាយុ ២០ ឆ្នាំ ។	21
10. 我兄弟有 20 岁。	20
១១. អាឡូ ខ្ញុំអាចនិយាយទៅកាន់លោកស្រីស្អាតបានទេ ?	21
11. 喂, 我能够和斯阿特夫人讲话吗?	22
១២. សូមលោករង់ចាំមួយភ្លែត ។	21
12. 请您稍等片刻。	24

១៣. លោកវាយលេខទូរស័ព្ទខុសហើយ ។	
13. 您打错了电话号码。.....	26
១៤. សូមអរគុណស្រីយ ខ្ញុំអាចអញ្ជើញលោកពិសាបាយល្ងាច ជាមួយខ្ញុំនៅចុងសប្តាហ៍នេះបានទេ ?	
14. 请原谅, 周末我能请您共进晚餐吗? .....	28
១៥. ខ្ញុំនៅផ្ទះ ពីព្រោះមានភ្លៀងធ្លាក់ហើយ ។	
15. 我呆在家里, 因为下雨了。.....	30
១៦. ឥឡូវនេះម៉ោង ៩ កន្លះ ។	
16. 现在九点半。.....	32
១៧. ថ្ងៃនេះជាថ្ងៃទី ១ ខែមករា ឆ្នាំ២០០៤ ។	
17. 今天是2004年1月1日。.....	34
១៨. ខ្ញុំឃ្នាន (បាយ) ហើយ ។	
18. 我饿了。.....	36
១៩. គាត់ចង់បាននំប៉័ងនិងកាហ្វេបន្តិច ។	
19. 她想要点面包和咖啡。.....	38
២០. សូមលោកពិសាឱ្យបានឆ្ងាញ់ ។	
20. 祝你胃口好。.....	40
២១. គ្រប់ហើយ ។	
21. 够了。.....	42
២២. ធាតុអាកាសថ្ងៃនេះស្រឡះល្អណាស់ ។	
22. 今天天气很好。.....	44
២៣. នៅទីក្រុងសៀមរាបមានភ្លៀងធ្លាក់ជានិច្ច ។	
23. 暹粒经常下雨。.....	46
២៤. (មាន) ខ្យល់បក់ជាញឹកញយ។	
24. 经常刮风。.....	48
២៥. សីតុណ្ហភាពប្រែប្រួលពី ២៣ ដល់ ១៧ អង្សា ។	
25. 气温在23至17度之间。.....	50
២៦. អញ្ជើញលោកបង្ហាញលិខិតឆ្លងដែន ។	
26. 请您出示护照。.....	52
២៧. ខ្ញុំគ្មានអ្វីប្រកាសសំរាប់គយ ។	
27. 我没有什么要报关的。.....	54

២៨. នេះជាជើងហោះហើរពីភ្នំពេញទៅសៀងហៃរបស់ក្រុមហ៊ុនអាកាសចរណ៍សៀមរាប ។	
28. 这是暹粒航空公司从金边到上海的班机。.....	56
២៩. ឪពុកម្តាយខ្ញុំស្នាក់នៅស្រុកនៅទីក្រុងសៀងហៃ ។	
29. 我的父母住在上海。.....	58
៣០. យើងចូលចិត្តទីក្រុងនេះណាស់ ។	
30. 我们很喜欢这座城市。.....	60
៣១. នេះជាផែនទីក្រុងសៀងហៃមួយសន្លឹក ។	
31. 这是一张上海市地图。.....	62
៣២. ក្រុមហ៊ុនយើងខ្វះអ្នកបកប្រែភាសាចិនមួយរូប ។	
32. 我们公司缺少一名中文翻译。.....	64
៣៣. ក្នុងបន្ទប់រៀនមាននិស្សិត ១០ នាក់ ។	
33. 教室里有十名学生。.....	66
៣៤. មានរៀននិយាយភាសាខ្មែរបានពីរឆ្នាំហើយ ។	
34. 占学说柬埔寨语已经两年了。.....	68
៣៥. គាត់ចេះភាសាចិន ។	
35. 她懂汉语。.....	70
៣៦. លោកនិយាយភាសាចិនឬទេ ?	
36. 您说中文吗? .....	72
៣៧. សូមលោកនិយាយម្តងទៀត ។	
37. 请您再说一遍。.....	74
៣៨. គាត់មិនសូវចូលចិត្តមើលសៀវភៅទេ ។	
38. 他不太喜欢看书。.....	76
៣៩. ខ្ញុំត្រូវការប្រលោមលោកមួយរបស់លោកញ៉ឹក ថែម ។	
39. 我需要一本纽泰姆的小说。.....	78
៤០. គាត់ភ្លេចយកសៀវភៅ ។	
40. 他忘了带书。.....	80
៤១. ពេលជាមួយមិត្តភ័ក្ត្រ ខ្ញុំចាប់អារម្មណ៍រីករាយ ។	
41. 和朋友在一起时, 我感到很自在。.....	82
៤២. កុំទុកខានជើងយន្តហោះលោក ។	
42. 别误了您的飞机。.....	84



៤៣. សូមអនុញ្ញាតឱ្យខ្ញុំសំដែងសេចក្តីគោរពរបស់ខ្ញុំចំពោះលោក ។	
43. 请允许我向您表达我的尊敬之意。.....	86
៤៤. ពេលបុណ្យចូលឆ្នាំថ្មី និសិទ្ធិចិនដែលបំពេញវិជ្ជានៅ ប្រទេសកម្ពុជានោះនឹករលឹកញាតិសន្តានគេណាស់ ។	
44. 到了春节, 在柬埔寨留学的中国学生十分想念他们的亲人。..	88
៤៥. គាត់ព្រមឱ្យខ្ញុំការងារមួយជាបណ្តោះអាសន្ន ។	
45. 他答应给我一份临时工作。.....	90
៤៦. ខ្ញុំមិនស្គាល់អ្នកគ្រូនោះទេ ។	
46. 我不认识那位女老师。.....	92
៤៧. យើងជិះឡានទៅ ។	
47. 我们乘汽车去。.....	94
៤៨. សូមលោកបត់ឆ្វេង ។	
48. 请您向左拐。.....	96
៤៩. ប្រុងប្រយ័ត្នរថយន្ត !	
49. 小心车辆! .....	98
៥០. ឡើងលើឡៅជាន់ទីពីរ រួចហើយបត់ឆ្វេងទៅត្រង់រហូត ។	
50. 上了二楼后, 右拐, 直走。.....	100
៥១. កន្លែងណាអាចប្តូរប្រាក់បរទេស ?	
51. 哪儿可以兑换外币? .....	102
៥២. សូមអញ្ជើញលោកសរសេររបង្កាន់ដៃឱ្យខ្ញុំ ។	
52. 请您为我开张收据。.....	104
៥៣. ខ្ញុំនឹងវាស់ឈាមសំរាប់លោក ។	
53. 我要给您量血压。.....	106
៥៤. ខ្ញុំមានសុខភាពល្អណាស់ ។	
54. 我身体很好。.....	108
៥៥. គាត់កំដរខ្ញុំទៅមន្ទីរពេទ្យ ។	
55. 他陪我去医院。.....	110
៥៦. ខ្ញុំឈឺធ្មេញ ។	
56. 我牙痛。.....	112
៥៧. មន្ទីរព្រៃសណីយ៍នៅខាងឆ្វេងសណ្ឋាគារ ។	
57. 邮局在旅馆左边。.....	114

៥៨.	ខ្ញុំចង់ធ្វើសំបុត្រមួយច្បាប់ពីសៀងហៃទៅភ្នំពេញ ។	
58.	我想从上海寄一封信到金边。.....	116
៥៩.	ខ្ញុំបានកប់ន្ទប់ ១ សំរាប់ ២ នាក់ ។	
59.	我已经订了一间双人房。.....	118
៦០.	សូមជួយខ្ញុំដឹកជញ្ជូនហិបឈើធំនេះឡើងទៅឡៅជាន់ទីពីរបានទេ ?	
60.	请帮我把这个大木箱搬到二楼去好吗? .....	120
៦១.	សូមអរគុណការជួយរបស់លោក ។	
61.	谢谢您的帮助。.....	122
៦២.	ខោវែងនេះល្អមែនខ្ញុំណាស់ ។	
62.	这条长裤很适合我。.....	124
៦៣.	ខ្ញុំចូលចិត្តពាក់អាវពណ៌ស ។	
63.	我喜欢穿白色的上衣。.....	126
៦៤.	លោកពាក់លេខប៉ុន្មាន ?	
64.	您穿多大的尺码? .....	128
៦៥.	ខ្ញុំអាចប្រើដុល្លារអាមេរិកសងបំណុលបានទេ ?	
65.	我可以用美元付款吗? .....	130
៦៦.	អាវនេះថ្លៃ ៥.៨០០ រៀល ។	
66.	这件上衣五千八百瑞尔。.....	132
៦៧.	ខ្ញុំសូមខ្ចី ៥០, ០០០ រៀលពីលោក ។	
67.	我向您借五万瑞尔。.....	134
៦៨.	សូមថែទាំខ្លួនលោកឱ្យបានល្អ ។	
68.	请照顾好您自己。.....	136
៦៩.	ខ្ញុំព្រួយបារម្ភណាស់ចំពោះសុខភាពរបស់ឪពុកម្តាយខ្ញុំ ។	
69.	我很为我父母的健康担忧。.....	138
៧០.	បងស្រីរបស់ខ្ញុំមានទំនៀមទំលាប់ហាត់ប្រាណ ក្រោយពេលចេញពីទ្វេភារ ។	
70.	我姐姐有下班之后做运动的习惯。.....	140
៧១.	ខ្ញុំតែងតែលេងប៉េងប៉ុង ។	
71.	我经常打乒乓球。.....	142
៧២.	ខ្ញុំបង្គាប់គាត់ទៅស្តាប់មហោស្រពចូលឆ្នាំថ្មី ។	
72.	我邀请她去听新年音乐会。.....	144

៧៣. គាត់ស្នើឱ្យយើងមើលភាពយន្តនេះ ។	
73. 他建议我们看这部电影。.....	146
៧៤. យើងនឹងចូលរួមក្នុងពិធីសម្ពោធន៍បុណ្យភាពយន្ត ។	
74. 我们将参加电影节的开幕式。.....	148
៧៥. យើងនឹងស្នាក់នៅទីក្រុងភ្នំពេញអស់រយៈពេល ៣ ថ្ងៃ ដើម្បីទស្សនាកន្លែងសំខាន់ៗ ។	
75. 我们在金边花三天时间参观主要名胜。.....	150
៧៦. យើងកំពុងតែធ្វើការចរចាធារណ៍ពាណិជ្ជកម្ម ។	
76. 我们正在进行商贸谈判。.....	152
៧៧. យើងនឹងទស្សនាសារមន្ទីរទីក្រុងសៀងហៃ ។	
77. 我们将参观上海博物馆。.....	154
៧៨. យើងទើបបានទស្សនារិមាធិរាជរាជ្យនៃភ្នំពេញរួចហើយ ។	
78. 我们刚刚参观了金边独立纪念碑。.....	156
៧៩. គឺ CCTV នេះហើយដែលជាអ្នករៀបចំកម្មវិធីនេះ ។	
79. 是中央电视台主办了这台节目。.....	158
៨០. នេះគឺជាកម្មវិធីដែលលោកចង់ស្តាប់ ។	
80. 这是您想收听的节目。.....	160
៨១. វ៉ាលីសរបស់លោកត្រូវបានអ្នកបម្រើយកដល់បន្ទប់ហើយ ។	
81. 您的行李已经被服务员送到房间里了。.....	162
៨២. ខ្ញុំចូលចិត្តមើលទូរទស្សន៍ជាងភាពយន្ត ។	
82. 比起电影我更喜欢看电视。.....	164
៨៣. នៅលើតុបទស្សនារវ្វើមានកាសែតនិងទស្សនារវ្វើជាច្រើនណាស់អាចជ្រើសរើស ។	
83. 报刊摊上有很多报纸和杂志可以选择。.....	166
៨៤. ខ្ញុំទៅយកកាសែត《សារព័ត៌មានពាណិជ្ជកម្ម》មក ។	
84. 我去拿《华商日报》.....	168
៨៥. នេះជាទស្សនារវ្វើរបស់លោក ។	
85. 这是您的杂志。.....	170
៨៦. ក្រុមហ៊ុនយើងបានយកប្រយោជន៍យ៉ាងច្រើនពីការចាំងពិព័រណ៍នេះ។	
86. 我们公司在这次展览会上受益颇多。.....	172
៨៧. ខ្ញុំយល់ឃើញថាការចាំងពិព័រណ៍នេះបានប្រព្រឹត្តដោយជោគជ័យ ។	
87. 我认为这次博览会举办得很成功。.....	174

៨៨.	ខ្ញុំយល់ព្រមនូវទស្សនៈរបស់លោក ។	
88.	我同意您的看法。.....	176
៨៩.	កុំព្យូទ័ររបស់លោកល្អជាងខ្ញុំ ។	
89.	你的电脑比我的配置好。.....	178
៩០.	នេះជាវេបសាយទីដែលគេទស្សនាច្រើនជាងគេ។	
90.	这是访问最多的网站。.....	180
៩១.	ខ្ញុំបានទទួលព័ត៌មានជាច្រើនតាមអ៊ិនធើណិត ។	
91.	通过互联网，我收到了许多信息。.....	182
៩២.	សន្និបាតកីឡាអូឡាំពិកលើកទី ២៩ នឹងប្រារព្ធឡើង នាឆ្នាំ២០០៨ នៅទីក្រុងប៉េកាំង ។	
92.	第 29 届奥运会将于 2008 年在北京举行。.....	184
៩៣.	ខ្ញុំឮថាទីក្រុងសៀងហៃនឹងទទួលអ្នកទេសចរជាង៧០លាន នាក់នៅពេលប្រារព្ធការតាំងពិពិរណ៍ពិភពលោកឆ្នាំ២០១០ ។	
93.	我听说上海 2010 年世博会期间将接待 7000 万游客。.....	186
៩៤.	យើងចាប់ផ្តើមធ្វើសំណងវិស្វកម្មសំរាប់តាំងពិពិរណ៍ ពិភពលោកសៀងហៃ ។	
94.	我们开始了上海世博会的建设工程。.....	188
៩៥.	យើងសប្បាយចិត្តណាស់ដោយសន្យាថានឹងជួបគ្នាម្តង ទៀតនៅការតាំងពិពិរណ៍ពិភពលោកសៀងហៃឆ្នាំ២០១០ ។	
95.	我们很高兴能在上海 2010 世博会上再相会。.....	190
៩៦.	ហាមចោលសំរាមជាដាច់ខាត ។	
96.	严禁乱扔垃圾。.....	192
៩៧.	ការថែរក្សាបរិវេណទាក់ទងជាមួយនឹងយើងម្នាក់ៗ ។	
97.	环境保护关系到我们每一个人。.....	194
៩៨.	យើងសំរេចចិត្តធ្វើពាណិជ្ជកម្មលើកនេះ ។	
98.	我们决定进行这次贸易。.....	196
៩៩.	នេះនឹងស្រេចតាមតម្លៃដែលលោកផ្តល់ឱ្យ ។	
99.	这取决于你们(产品)的报价。.....	198
១០០.	ចូរយើងទាំងអស់គ្នាលើកកែវឡើងជូនពរកិត្តិយសហប្រតិបត្តិការរបស់យើងឱ្យបាន ជោគជ័យ ។	
100.	让我们举杯庆祝我们的合作取得成功。.....	200

柬埔寨语学习,从这里起步.....



# 1.

អរុណសួស្តី លោក !

早上好，先生！

## 基本句型

សួស្តី / សុខសប្បាយ / ជំរាបសួរ 问好

## 语法精讲

动词 សួស្តី、សុខសប្បាយ、ជំរាបសួរ 都可表示“问好”，且可适用于一天中任何时段。សួស្តី 还可与其它词语相结合，且置于其后，表示不同时段的问候。若特指向某人问好，须将该人称名词置于句末。

## 举一反三

១. ទឹកសួស្តី !  
早安(早上好)!
២. រាត្រីសួស្តី !  
晚安(晚上好)!
៣. សួស្តីឆ្នាំថ្មី !  
新年好!
៤. សាយ័ណ្ណសួស្តី !  
午安(下午好)!
៥. ជំរាបសួរ អ្នកទាំងអស់គ្នា !  
大家好!

## 情景会话

- អរុណសួស្តី នារី !  
早上好, 涅莉!
- អរុណសួស្តី សំ !  
早上好, 绍姆!
- ខានជួបអ្នកស្រីប្តូរហើយ បានជួបអ្នកស្រី ខ្ញុំសប្បាយចិត្តណាស់ !  
好久不见你了, 见到你我很高兴!
- ចំ: ខ្ញុំក៏ដូចនេះដែរ ។ ពេលថ្មីៗនេះ លោកសុខសប្បាយជាទេ ?  
嗯, 我也是。近来, 你(身体)好吗?
- ខ្ញុំសុខសប្បាយជាទេ សូមអរគុណ !  
我很好, 谢谢!

## 单词一览

អរុណ ន. 清早, 晨曦

ទិវា ន. 白天, 白昼

សាយ័ណ្ណ ន. 下午, 午后

រាត្រី ន. 夜晚

ខាន កិ. 错过

ជួប កិ. 遇见, 碰到

សប្បាយ កិ. 高兴, 愉快

អរគុណ កិ. 感谢, 谢谢

## 文化点滴

一般来说, 在柬埔寨见面问好时, 晚辈向长辈、百姓向官员、俗民向僧侣, 以及向自己尊敬的人要行合十礼, 即双手手掌合十, 向对方致意, 以表尊敬和问候。“合十礼”有很多规范: 晚辈向长辈、学生向师长行礼时, 合十手掌举至眉目间; 下级官员向上级行礼, 手掌举至口部; 身份、地位相同者, 手掌举至胸前。



# 2.

លាសិនហើយ អ្នកនាង ។

再见，小姐。

### 基本句型

លា / សុំជំរាបលា 再见

### 语法精讲

动词 លា 为及物动词，意为“离开，辞别”。(សុំ/សូម) លា、(សុំ/សូម) ជំរាបលា 都可表示“再见”。若特指向某人告别，须将该人称名词置于句末。

### 举一反三

១. ខ្ញុំល្មមលាហើយ ។

我该告辞了。

២. សុំជំរាបលា សុខ ។

再见，索克。

៣. ជំរាបលា លោកគ្រូ ។

老师再见。

៤. ខ្ញុំមានការ សូមលាសិនហើយ ។

我有事，先告辞了。

៥. សូមជំរាបលា យើងជួបគ្នានៅពេលក្រោយទៀត ។

再见，我们今后再聚。



## 情景会话

- រំខានដល់លោកយូរយ៉ាងនេះ ខ្ញុំល្មមលាហើយ ។  
打扰您这么久了，我该告辞了。
- ខ្ញុំព្រមអរណាស់ ដោយលោកបានអញ្ជើញមក ។  
您能来我很高兴。
- សូមស្វាគមន៍លោកអញ្ជើញទៅលេងផ្ទះខ្ញុំ ។  
欢迎您去我家玩。
- បាទ យើងជួបគ្នានៅពេលក្រោយទៀត ។  
好的，我们日后见。
- សុំជំរាបលា !  
再见！

## 单词一览

ល្មម និ. 恰好，适当

ធុរៈ ន. 事务，事情

សិន កិ.នុ. 先，一会儿

រំខាន កិ. 打扰，苦闷

ព្រមអរ កិ. 高兴，喜欢

ស្វាគមន៍ កិ. 欢迎

ម៉្លេះ និ. 如此

អញ្ជើញ កិ.នុ. 请(表示尊敬)

## 文化点滴

柬埔寨人告别时与见面时一样，也要行合十礼，且规矩相同。在准备行礼时，应将双手合十置于胸前。若要高举或放下手，则应正举手于脸前或胸前，且头要略微俯下一些，才算符合要求。除合十礼外，在城市也行握手礼。

